



របាយការណ៍ប្រចាំឆ្នាំ ANNUAL REPORT 2020



ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី
AEON SPECIALIZED BANK (CAMBODIA) PLC.

Simple, Fast & Convenient!

AEON, we always bring you simple,
fast and convenient financial services



មាតិកា

- | | | |
|--|--|--|
| 04 រចនាសម្ព័ន្ធនៃ
អ៊ីអនគ្រុប/
អេហ្វអេសគ្រុប | 12 សមិទ្ធផល
ឆ្នាំ ២០២០ | 19 របាយការណ៍
ស្ថានភាពហិរញ្ញវត្ថុ |
| 06 សង្ខេបព័ត៌មាន
ហិរញ្ញវត្ថុសម្រាប់ឆ្នាំ
២០២០ | 13 សង្ខេបព័ត៌មាន
អាជីវកម្មសំខាន់ៗ
ឆ្នាំ២០២០ | 20 របាយការណ៍ចំណេញ
-ខាត និងលទ្ធផល
លម្អិតផ្សេងៗ |
| 07 សារព័ត៌មានគ្រប់គ្រង | 14 ទស្សនវិស័យអាជីវកម្ម
ឆ្នាំ ២០២១ | 21 របាយការណ៍
បម្រែបម្រួលមូលធន |
| 08 ក្រុមប្រឹក្សាភិបាល | 15 ការត្រួតពិនិត្យផ្ទៃក្នុង | 22 របាយការណ៍លំហូរ
សាច់ប្រាក់ |
| 10 តារាងរចនាសម្ព័ន្ធ
ចាត់តាំង | 16 ទំនួលខុសត្រូវផ្នែក
សង្គមរបស់ក្រុមហ៊ុន | 24 កំណត់សម្គាល់លើ
របាយការណ៍
ហិរញ្ញវត្ថុ |
| 11 ប្រវត្តិអាជីវកម្ម | 17 របាយការណ៍របស់
សវនករឯករាជ្យ | 40 អំពីអ៊ីអនគ្រុប |

បណ្តាញនៃសម្ព័ន្ធក្រុមហ៊ុនអ៊ីអន ហ្វាយនែសលស៊ីរីស


“ជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជន និងធ្វើឱ្យពួកគាត់
ទទួលបាននូវកាលានុវត្តភាពនាពេលអនាគតជាអតិបរមាតាមរយៈ
ការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាពខ្ពស់”



-  ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ
-  ក្រុមហ៊ុនមិនបានចុះបញ្ជីលក់មូលបត្រ

ចេតនាសម្ព័ន្ធនៃអ៊ីអនគ្រុប/អេហ្វអេសគ្រុប





សង្ខេបព័ត៌មានហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០

សារការបស់យើង

ក្រុមហ៊ុនយើង ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានម្ចាស់ នៅប្រទេសកម្ពុជានៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោមបញ្ជីការលេខ Co.២៣៨០E/២០១១ ចេញដោយក្រសួងពាណិជ្ជកម្ម និងបានចុះបញ្ជីសារឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ក្រោមលេខចុះបញ្ជីការថ្មីលេខ ០០០០៦៣៨៨។ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១១យើងក៏បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើង គឺជាអ្នកនាំមុខធនាគារក្នុងទីផ្សារកម្ពុជាដែលផ្តល់ជូនអតិថិជននូវសេវាបង់រំលស់ដោយមិនទាមទារឲ្យមានទ្រព្យធានា ដូចជាផលិតផលប្រើប្រាស់ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទដៃ កម្ចី ផ្ទាល់ខ្លួន និងសម្ភារៈកសិកម្ម។


នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ យើងទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។ ចាប់ពីពេលនោះមក យើងបានកម្លាយខ្លួនទៅជាធនាគារឯកទេស និងចាប់ផ្តើមពង្រីកអាជីវកម្មរបស់យើងដោយចេញប័ណ្ណឥណទាន អ៊ីអនវលទ្យេតអ៊ីអនកាតម៉ូបាល (m-Visa) ជូនអតិថិជន។

ឆ្នាំ២០១៩ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Plc. ដែលជាក្រុមហ៊ុនបានចុះឈ្មោះក្នុងទីផ្សារភាគហ៊ុនប្រទេសថៃ កាន់កាប់ភាគហ៊ុនចំនួន ៥០% ហើយភាគហ៊ុនចំនួន ៥០% ផ្សេងទៀតកាន់កាប់ដោយក្រុមហ៊ុន AFS Corporation Co., Ltd. ជាក្រុមហ៊ុនឯកជន ១០០% គ្រប់គ្រងដោយ AEON Financial Service Co., Ltd ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនជប៉ុន។


ទិន្នន័យហិរញ្ញវត្ថុសំខាន់

របាយការណ៍ការពេញមួយឆ្នាំ


ការលក់សរុប (ឯកតា: '០០០ដុល្លារ)




គណនេយ្យនៃប្តូរ (ឯកតា: '០០០ដុល្លារ)




ប្រាក់ចំណូលសរុប (ឯកតា: '០០០ដុល្លារ)




ច្របូសកម្មសរុប (ឯកតា: '០០០ដុល្លារ)



ចំនួនបុគ្គលិក



ចំនួនសាខា



របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS”។ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបង្ហាញជាលើកដំបូង ដោយអនុលោមតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS”។

កំណត់សម្គាល់៖ គ្រប់ឆ្នាំទាំងអស់រហូតដល់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ដោយអនុវត្តតាមស្តង់ដារគណនេយ្យនៃកម្ពុជា និងគោលការណ៍ណែនាំ និងបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា “NBC”។

សារពី គណៈគ្រប់គ្រង

យើងសូមណែនាំឲ្យស្គាល់ពីផលិតផល និងសេវាកម្មរបស់
ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី នៅក្នុងទីផ្សារ
របស់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងពាក្យស្នាក់

“ សាមញ្ញ រហ័ស និងងាយស្រួល ”



លោក Taketo Ando
អនុប្រធានក្រុមប្រឹក្សាភិបាល
និងជាអគ្គនាយក

អ្នកអានជាទីគោរព

ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ត្រូវបានបង្កើត
ឡើងនៅប្រទេសកម្ពុជាក្នុង ខែតុលា ឆ្នាំ ២០១១ ក្រោមឈ្មោះគ្រឹះ
ស្ថានមីក្រូហិរញ្ញវត្ថុ ដែលចាប់ផ្តើមជាមួយនឹងការផ្តល់ជូននូវសេវា
កម្មហិរញ្ញវត្ថុដោយមិនមានកិច្ចធានា។ យើងបានទទួលអាជ្ញាប័ណ្ណ
ធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជានៅ ខែតុលា ឆ្នាំ ២០១៥។

សម្រាប់ឆ្នាំ ២០២១ ជាឱកាស និងការប្រកួតប្រជែងថ្មីយើងបាន
បន្តផ្តោតលើផលិតផល និងសេវាកម្មរបស់យើងដល់អតិថិជន ដូច
ជាសេវាបង់រំលស់ ផលិតផលឥណទានរថយន្ត ឥណទានទៅលើ
គ្រឿងចក្រកសិកម្ម ប្រាក់កម្ចីផ្ទាល់ខ្លួនទាំងប្រាក់រៀល និងប្រាក់
ដុល្លារ ប័ណ្ណឥណទានទាំងពីរប្រភេទ អ៊ីអនម៉ូបាយ (Scan to Pay)
ទម្រង់កម្មវិធីរបស់ទូរសព្ទស្អាតហ្វូន (អ៊ីអនវីលឡេត) ជាប្រព័ន្ធគ្រប់គ្រង
ខ្មែររៀល ដែលបំបាត់ជាមួយមុខងារទូទាត់ប្រាក់តាមរយៈ QR កូដ។

យើងបានកត់សម្គាល់ឃើញថា អតិថិជនបានផ្លាស់ប្តូរគោលគំនិត
នៃការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២០
នេះ។ ពួកគេពិតជាមានតម្រូវការខ្លាំងក្នុងការប្រើប្រាស់សេវាកម្មតាម
ប្រព័ន្ធអនឡាញ ដើម្បីបញ្ចៀសពីការទំនាក់ទំនងដោយផ្ទាល់ជាមួយ
មនុស្សជុំវិញខ្លួន។ ដូច្នេះហើយ យើងបានខិតខំយកចិត្តទុកដាក់
យ៉ាងម៉ត់ចត់ដើម្បីបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាឆ្លើយតប
ទៅនឹងស្ថានភាពនៃជម្ងឺកូវីដ១៩ នេះ។

ចុងបញ្ចប់ យើងនឹងបន្តពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការ
បន្តទំនាក់ទំនងជាមួយអតិថិជនរបស់យើងឲ្យកាន់តែប្រសើរឡើង។
យើងជឿជាក់ថា ធនាគារឯកទេស អ៊ីអន ស្ថិតនៅក្នុងស្ថានភាពដ៏ល្អ
ដើម្បីនាំមកនូវគុណតម្លៃបន្ថែមដល់អតិថិជន។ យើងសូមអរគុណ
ដល់អតិថិជន និងបុគ្គលិករបស់យើងទាំងអស់ ដែលតែងតែគាំទ្រ
និងចូលរួមចំណែក ដ៏គួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍរបស់យើងនៅ
ក្នុងឆ្នាំ ២០២០។

លោក Taketo Ando
Vice-Chairman of the Board
and Managing Director

ក្រុមប្រឹក្សាភិបាល



| លោក Tsutomu Omodera

មុខតំណែង ៖ ប្រធានក្រុមប្រឹក្សាភិបាល
ឆ្នាំកំណើត ៖ ១៩៦៤



| លោក Taketo Ando

មុខតំណែង ៖ អនុប្រធានក្រុមប្រឹក្សាភិបាល និង
ជាអគ្គនាយកនៃ AEON Specialized
Bank (Cambodia) Plc.
ឆ្នាំកំណើត ៖ ១៩៦៧



| លោក Keiichi Nambu

មុខតំណែង ៖ អភិបាលប្រតិបត្តិ
ឆ្នាំកំណើត ៖ ១៩៧២



| លោក Jun Kuroda

មុខតំណែង ៖ អភិបាលមិនប្រតិបត្តិ
ឆ្នាំកំណើត ៖ ១៩៥៣

២០២១ - បច្ចុប្បន្ន ៖

ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន
AEON Specialized Bank
(Cambodia) Plc.

២០២០ - បច្ចុប្បន្ន ៖

អនុប្រធានក្រុមប្រឹក្សាភិបាល និងជា
អគ្គនាយករបស់ក្រុមហ៊ុន AEON Thana
Sinsap (Thailand) Public Company
Limited

២០២០ - បច្ចុប្បន្ន ៖

នាយកមិនប្រតិបត្តិ (កាន់តួនាទីជា
ប្រធាន) របស់ក្រុមហ៊ុន ACS Servicing
(Thailand) Co., Ltd.

២០១៨ - ២០២០ ៖

អគ្គនាយករបស់ក្រុមហ៊ុន ACS Credit
Management Co., Ltd. (Japan)

២០១៩ ៖

នាយកមិនប្រតិបត្តិ របស់ក្រុមហ៊ុន
AEON Credit Service Co., Ltd.

២០១៥ - ២០១៩ ៖

អភិបាល និងប្រធានប្រតិបត្តិ របស់ក្រុម
ហ៊ុន AEON Credit Service Co., Ltd.

២០១៧ - បច្ចុប្បន្ន ៖

អនុប្រធានក្រុមប្រឹក្សាភិបាល និង
ជាអគ្គនាយកនៃ AEON Specialized
Bank (Cambodia) Plc.

២០១៥ - ២០១៧ ៖

អគ្គនាយកនៃ ACS Servicing
(Thailand) Co., Ltd.

២០១៤ - ២០១៥ ៖

អភិបាលប្រតិបត្តិនៃ AEON Thana
Sinsap (Thailand) Pcl

២០១៣ - ២០១៤ ៖

ប្រធានដឹកនាំគម្រោងនៃ Makuhari-
Shintoshin Branch Project, AEON
Credit Service Co., Ltd.

២០១២ - ២០១៣ ៖

ប្រធានភូមិភាគខាងត្បូងតំបន់ Kanto
of AEON Credit Service Co., Ltd

២០១៦ - បច្ចុប្បន្ន ៖

អភិបាលប្រតិបត្តិ AEON Specialized
Bank (Cambodia) Plc.

២០១២ - ២០១៦ ៖

ប្រធានការិយាល័យស្នាក់ការនៃ AEON
Credit Service India Private limited

២០១១ - ២០១២ ៖

ប្រធានការិយាល័យតំណាងនៃ
AEONCredit Service India Private
limited

២០០៨ - ២០១១ ៖

បុគ្គលិកផ្នែកទំនាក់ទំនងក្រៅប្រទេស
នៃ AEON Credit Service Co., Ltd

២០១៩ - បច្ចុប្បន្ន ៖

អភិបាលមិនប្រតិបត្តិ AEON Specialized
Bank (Cambodia) Plc.

២០១៩ - បច្ចុប្បន្ន ៖

អភិបាលនៃ AFS Corporation Co., Ltd.

២០១៨ - ២០១៩ ៖

ទីប្រឹក្សា (ជំនួយការប្រធាន និងនាយក
ប្រតិបត្តិ) នៃ AEON Financial Service
Co.,Ltd

២០១៦ - ២០១៨ ៖

ប្រធាននាយកដ្ឋានសវនកម្មនៃ AEON
Financial Service Co.,Ltd

២០១៣ - ២០១៦ ៖

ប្រធាននាយកដ្ឋានសវនកម្មខាងក្រៅ
ប្រទេសនៃ AEON Financial Service Co.,
Ltd

២០១១ - ២០១៣ ៖

សវនករនៃ AEON Housing Loan
Service Co., Ltd

២០១១ - ២០១២ ៖

សវនករនៃ AEON Community Bank Co.
Ltd

២០១០ - ២០១៣ ៖

ប្រធាននាយកដ្ឋានសវនកម្មនៃ AEON
Bank Co. Ltd

២០០៧ - ២០០៩ ៖

អភិបាលនៃ AEON Bank Co., Ltd



| លោក អេង សែនប៊ូរ៉ា

មុខតំណែង ៖ អភិបាលឯករាជ្យ
ឆ្នាំកំណើត ៖ ១៩៧៧
កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រថ្នាក់បណ្ឌិត ផ្នែក
ពាណិជ្ជកម្ម



| លោកស្រី អៀង មាលី

មុខតំណែង ៖ អភិបាលឯករាជ្យ
ឆ្នាំកំណើត ៖ ១៩៦៤
កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Libre de Bruxelles (ULB) និងសាកលវិទ្យាល័យកូម៉ិននីពីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយសហការជាមួយសាកលវិទ្យាល័យ Montreal និងសាកលវិទ្យាល័យហ្សឺណែវ (LLM) និង LLB មកពីសាកលវិទ្យាល័យកូម៉ិននីពីសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបរិញ្ញាបត្រច្បាប់នៅវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យកូម៉ិននីពីសាស្ត្រ និងសេដ្ឋកិច្ច។

- ២០១៩ - បច្ចុប្បន្ន ៖**
ប្រធានក្រុមប្រឹក្សាភិបាលនៃ CEO Master Club Investment Plc.
- ២០១៤ - បច្ចុប្បន្ន ៖**
ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថាន CEO ម៉ាស៊ីនក្លឹប និងសាលាអចលនទ្រព្យកម្ពុជា និងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
- ២០១៣ - បច្ចុប្បន្ន ៖**
ក្រុមប្រឹក្សាភិបាលឯករាជ្យនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- ២០១២ - បច្ចុប្បន្ន ៖**
សមាជិកប្រឹក្សាយោបល់នៃសភាពាណិជ្ជកម្មកម្ពុជា
- ២០១១ - បច្ចុប្បន្ន ៖**
ក្រុមប្រឹក្សាភិបាលឯករាជ្យនៃ AEON Specialized Bank (Cambodia) Plc.

- ២០២០ - បច្ចុប្បន្ន ៖**
សមាជិកក្រុមប្រឹក្សាប្រឹក្សាAsia of INTA
- ២០១៩ - បច្ចុប្បន្ន ៖**
អនុប្រធានសមាជិកស្ថាបនិកបន្ថែមនៃ NCAC
- ២០១៧ - បច្ចុប្បន្ន ៖**
សមាជិកនៃ APAA and Council Member of APAA-Cambodian Group
- ២០១៦ - បច្ចុប្បន្ន ៖**
សមាជិកនៃ ASEAN IPA- Country Head of Cambodian Group
- ២០១៤ - បច្ចុប្បន្ន ៖**
អភិបាលឯករាជ្យ AEON Specialized Bank (Cambodia) Plc.
- ២០១៣ - បច្ចុប្បន្ន ៖**
សមាជិកស្ថាបនិកនៃ National Commercial Arbitration Center
- ២០១០ - បច្ចុប្បន្ន ៖**
សហប្រធាននៃការិយាល័យនៃ SokSiphana & associates, a member of ZICOLAW
- ២០០៩ - បច្ចុប្បន្ន ៖**
ភ្នាក់ងារម៉ាកពាណិជ្ជកម្ម
- ២០០៩ - បច្ចុប្បន្ន ៖**
សមាជិកស្ថាបនិកនៃ Intellectual Property Association of Cambodia (IPAC)
- ២០០៤ - បច្ចុប្បន្ន ៖**
សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

អ្នកប្រឹក្សា




| ឯកឧត្តមបណ្ឌិតៈ សុក ស៊ីផាន់ណា

មុខតំណែង ៖ ទីប្រឹក្សា
ឆ្នាំកំណើត ៖ ១៩៦០
កម្រិតវប្បធម៌ ៖ បណ្ឌិតច្បាប់ (JD) មហាវិទ្យាល័យសាកលវិទ្យាល័យនីតិសាស្ត្រនៃ Widener University School of Law Delaware, (USA) បណ្ឌិត(Ph.D) ផ្នែកទស្សនវិជ្ជា (Ph.D) នៃ Bond University School of Law Queensland (Australia) សញ្ញាបត្រអនុបណ្ឌិតនៃសាកលវិទ្យាល័យ Paris 2 Pantheon Assas

- ២០១៨ - បច្ចុប្បន្ន ៖**
ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
- ២០១៤ - បច្ចុប្បន្ន ៖**
ទីប្រឹក្សានៃ AEON Specialized Bank (Cambodia) Plc.
- ២០០៩ - បច្ចុប្បន្ន ៖**
ដៃគូគ្រប់គ្រង SokSiphana&associates a member of ZICOLaw
- ២០០៩ - បច្ចុប្បន្ន ៖**
គ្រូបង្រៀនម្តងម្កាលនៃច្បាប់និងគោលនយោបាយនៅសាកលវិទ្យាល័យកូម៉ិននីពីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

តារាងរចនាសម្ព័ន្ធចាត់តាំង



ប្រតិភាពិកម្ម

២០១៣



- មេសា** ទទួលបានជាវិជ្ជមាននូវប្រាក់ចំណូលប្រចាំខែ
- ឧសភា** ដាក់ឱ្យដំណើរការសេវាកម្មបង់រំលស់សម្រាប់គ្រឿងចក្រកសិកម្ម
- មិថុនា** បើកសម្ពោធសាខាខេត្តសៀមរាប
- កញ្ញា** ដាក់ឱ្យដំណើរការកាតសមាជិក
- ធ្នូ** បើកសម្ពោធសាខាខណ្ឌចំការមន

២០១៥



- មីនា** ចាប់ផ្តើមការធានារ៉ាប់រងលើសេវាកម្មបង់រំលស់ជាមួយក្រុមហ៊ុន FORTE
- តុលា** ទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស
- វិច្ឆិកា** ដាក់ឱ្យដំណើរការពាក្យស្នើសុំតាមប្រព័ន្ធ Online

២០១៧



- មករា** បើកសម្ពោធសាខាពោធិ៍ចិនតុង
- កក្កដា** ទិស្វាក់ការកណ្តាល និងផ្លាស់ប្តូរអាសយដ្ឋានសាខាខេត្តបាត់ដំបង
- សីហា** កែលម្អការិយាល័យកណ្តាល
- តុលា** កែលម្អ និងផ្លាស់ប្តូរអាសយដ្ឋានសាខាខេត្តសៀមរាប
- ធ្នូ** ទទួលបានការអនុញ្ញាត VISA

២០១៩



- មេសា** ផ្លាស់ប្តូរអាសយដ្ឋានការិយាល័យកណ្តាល
- មិថុនា** កែលម្អ សាខាខេត្តបន្ទាយមានជ័យ
- កក្កដា** ប្តូរទីតាំង និងប្តូរឈ្មោះពី សាខាសុវណ្ណ ទៅជាសាខា ស្ទឹងមានជ័យ
- សីហា** កែលម្អ និងផ្លាស់ប្តូរអាសយដ្ឋានសាខាខេត្តតាកែវ
- វិច្ឆិកា** បើកសម្ពោធសាខាច្បារអំពៅ

២០១៤



- មីនា** ដាក់ឱ្យដំណើរការមីឡូផ្ទាល់ខ្លួន
- ឧសភា** បើកសម្ពោធសាខាខេត្តបាត់ដំបង
- ឧសភា** ផ្លាស់ប្តូរអាសយដ្ឋានទិស្វាក់ការកណ្តាល
- មិថុនា** បើកសម្ពោធសាខាផ្សារទំនើប អ៊ីអន ភ្នំពេញ
- មិថុនា** ចាប់ផ្តើមសេវាប័ណ្ណសន្សំពិន្ទុសម្រាប់ អ៊ីអន ភ្នំពេញ
- កញ្ញា** ចាប់ផ្តើមការសងប្រាក់តាមរដូវកាលសម្រាប់សេវាកម្ម បង់រំលស់គ្រឿងចក្រកសិកម្ម
- តុលា** បើកសម្ពោធសាខាខេត្តកំពង់ចាម

២០១៦



- កុម្ភៈ** កម្លាយខ្លួនទៅជាធនាគារឯកទេស
- មេសា** កែលម្អសាខាផ្សារទំនើប អ៊ីអនម៉ល
- មេសា** ចាប់ផ្តើមផ្តល់កាតអ៊ីអន ពណ៌មាស
- កក្កដា** ចាប់ផ្តើមផ្តល់កាតអ៊ីអន ពណ៌ស្វាយ

២០១៨



- មេសា** ដាក់អោយដំណើរការ អ៊ីអនវីលឡេត
- មេសា** ចាប់ផ្តើមបង់រំលស់ថយន្ត
- មិថុនា** បើកសម្ពោធសាខា អ៊ីអនម៉ល សែនសុខ
- សីហា** បើកសម្ពោធសាខាខេត្តតាកែវ
- សីហា** បើកសម្ពោធសាខាខេត្តបន្ទាយមានជ័យ
- ធ្នូ** ដាក់អោយដំណើរការ អ៊ីអនកាតម៉ូបាយល (Scan to Pay)

២០២០



- ឧសភា** ការកែលម្អ សាខាពោធិ៍ចិនតុង
- សីហា** ការកែលម្អ សាខាបាត់ដំបង
- កញ្ញា** ការកែលម្អ សាខាអ៊ីអនម៉ល ភ្នំពេញ
- ធ្នូ** ទទួលបានការអនុញ្ញាត VISA

សមិទ្ធផលឆ្នាំ ២០២០

សមិទ្ធផល

១. ការពង្រីកបន្ថែមនូវដៃគូសហការ / ដៃគូជំនួញ

- ១.១. យើងបានបង្កើនទំនាក់ទំនងជាមួយហាងដែលជាដៃគូសហការថ្មីចំនួន ៤៥២ បន្ថែមទៀតនៅក្នុងឆ្នាំ ២០២០ ដែលធ្វើឱ្យដៃគូសរុបកើនដល់ ៣.៥០២។ កំណើននេះគឺជាការខិតខំពីសកម្មភាពជ្រៀតចូលក្នុងតំបន់ប្រតិបត្តិការ និងការសហការជាម្ចាស់ហាងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- ១.២. ដោយមានការបង្កើន និងការបន្តការសហការជាមួយដៃគូអាជីវកម្ម យើងបានបង្កើនយីហោដែលជាដៃគូសហការរហូតដល់ទៅចំនួន ៤៣៨ ដែលក្នុងនោះមានចំនួនហាងរហូតដល់ទៅ ៥៣៣ ក្នុងឆ្នាំ ២០២០។ សរុបជាលទ្ធផលរួមទាំងអស់ យើងទទួលបានយីហោដៃគូសហការរហូតដល់ទៅ ៨០៧ ម៉ាកយីហោ និងចំនួនហាង ១.១៣៦ កន្លែង។
- ១.៣. ការបង្កើនទំនាក់ទំនងអាជីវកម្មជាមួយនឹងហាងដែលប្រើប្រាស់អ៊ីអនកាតអេឡិចត្រូនិកមានចំនួន ៦៣៨ ម៉ាកហាង និងចំនួន ៧៣៦ កន្លែងក្នុងឆ្នាំ ២០២០ ដែលសរុបទាំងអស់មានចំនួនម៉ាកយីហោរហូតដល់ទៅ ១.០២៥ ម៉ាក និងហាងចំនួន ១.២៣៨ កន្លែង។
- ១.៤. ការបង្កើនទំនាក់ទំនងអាជីវកម្មជាមួយហាងដែលប្រើប្រាស់អ៊ីអីនវ៉លឡេត មានចំនួន ២៥៥ ហាងនៅក្នុងឆ្នាំ ២០២០ ដែលសរុបទាំងអស់ គិតត្រឹមឆ្នាំ ២០២០ មានចំនួនរហូតដល់ទៅ៨៣១ ហាង ទាំងនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងផ្សារអ៊ីអនម៉លសែនសុខស៊ីធី និងហាងខាងក្រៅផ្សេងទៀត។

២. ការពង្រឹងការបំពេញសេវាកម្មជូនអតិថិជន

- ២.១. ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង យើងបានពង្រឹង និងអភិវឌ្ឍបន្ថែមនូវសមត្ថភាពនៃផ្នែកបម្រើសេវាកម្មជូនអតិថិជន (Call Center) ឱ្យមានភាពរឹងមាំដែលអាចអនុញ្ញាតឱ្យភ្នាក់ងាររបស់យើង អាចឆ្លើយតបទៅនឹងការហៅចូលរបស់អតិថិជនបានទាន់ពេលវេលា។
- ២.២. ក្រៅពីប្រព័ន្ធនេះ យើងបានពង្រីកបណ្តាញហៅចូលកាន់តែច្រើនសម្រាប់អតិថិជនរបស់យើង ដើម្បីអាចទទួលបាននូវមតិយោបល់ ឬសំណើ ដែលរួមមានដូចជា រហូសប៊ុក គេហទំព័រ ការទទួលសំណើតាមសាខា និងប្រអប់ផ្តល់មតិយោបល់។ ព័ត៌មានបន្ថែមស្តីពីបណ្តាញទាំងនេះ អាចរកបាន និងបានបង្ហាញនៅលើគេហទំព័ររបស់យើងផ្ទាល់។

៣. ឥណទានបុគ្គល និងការបង់រំលស់ដែលជាផលិតផលផ្ដោតសំខាន់ ប៉ុន្តែបានថយចុះកាលពីឆ្នាំ ២០១៩

- ៣.១. ទោះបីជាមានការប្រឈមនឹងបញ្ហាដោយសារធាតុរាតត្បាតនៅដើមឆ្នាំ ២០២០ និងស្ថានភាពសេដ្ឋកិច្ចផ្សេងទៀតរួមទាំងទឹកជំនន់នៅត្រីមាសទី ៤ យើងនៅតែបន្តក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនគោលដៅរបស់យើង។ សកម្មភាពនេះគឺដើម្បីធានាថា យើងនៅតែរួមកម្លាំងជាមួយរដ្ឋាភិបាល ដើម្បីផ្តល់ផលប្រយោជន៍ដល់ជីវភាពរបស់ប្រជាជន និងដើម្បីអនុវត្តតាមគោលការណ៍អាជីវកម្មរបស់យើង។
- ៣.២. តាមរយៈការផ្សព្វផ្សាយ ទាំងតាមអនឡាញ (Online) និងអប្សឡាញ (Offline) យើងទទួលបានការលក់លើឥណទានបុគ្គលបានជិត ៣៥ លានដុល្លារអាមេរិកដែលមានការធ្លាក់ចុះ ១២ ភាគរយបើធៀបនឹងឆ្នាំមុន។ នៅឆ្នាំ ២០២០ ប្រហែលជា ៥០ ភាគរយនៃឥណទានបុគ្គលត្រូវបានផ្តល់ជាប្រាក់រៀលដើម្បីគាំទ្រដល់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់យើង។ អនុបាតនេះ បានកើនឡើងប្រហែល + ១៣ដង បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ហើយកម្ចីជាប្រាក់រៀលនេះបានរួមចំណែក ១២,៧៩% នៃចំនួនប្រាក់កម្ចីសរុបដែលយើងទទួលបានក្នុងឆ្នាំ ២០២០ ។
- ៣.៣. ប្រាក់កម្ចីមានគោលបំណងសម្រេចបានជិត ២៣ លានដុល្លារអាមេរិកគឺធ្លាក់ចុះ ២៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការធ្លាក់ចុះនេះត្រូវបានបង្រួមអប្បបរមាដោយរក្សាទំនាក់ទំនង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសំខាន់ ដូចជាក្រុមហ៊ុន Samsung អ្នកចែកចាយទូរស័ព្ទ iPhone និងដៃគូឧបករណ៍ប្រើប្រាស់ក្នុងផ្ទះសំខាន់ៗដទៃទៀត។
- ៣.៤. ប្រាក់កម្ចីលើការបង់រំលស់ម៉ូតូក៏ទទួលបាននូវការធ្លាក់ចុះផងដែរដោយយើងទទួលបានលទ្ធផលត្រឹមតែប្រហែល ២១ លានដុល្លារពោលគឺធ្លាក់ចុះ ១១ ភាគរយបើធៀបនឹងឆ្នាំមុន។ ការប៉ះទង្គិចខ្លាំងបំផុតគឺការផ្តល់កម្ចីលើការបង់រំលស់រ៉ឺម៉កដែលបណ្តាលពីផលប៉ះពាល់អវិជ្ជមាននៃវិស័យដឹកជញ្ជូនក្នុងអំឡុងពេលមានជម្ងឺឆ្លងរាលដាល។
- ៣.៥. ប្រាក់កម្ចីលើការបង់រំលស់រថយន្តសម្រេចបានប្រហែល ១៩ លានដុល្លារ ពោលគឺធ្លាក់ចុះ ៣៤% បើធៀបនឹងឆ្នាំមុន។ ផលប៉ះពាល់ដែលធ្ងន់ធ្ងរនៃជំងឺឆ្លងកំរិតនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២០ ដោយសារយើងបានគ្រប់គ្រងការផ្តល់ប្រាក់កម្ចីប្រកបដោយការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយបំណុលអាក្រក់ និងការធ្វើសំវិធានធន។ ប៉ុន្តែ ការផ្តល់ប្រាក់កម្ចីមានភាពប្រសើរឡើងនៅក្នុងត្រីមាសទី ៤ នៅពេលដែលស្ថានភាពនៃជម្ងឺរាតត្បាតបានធូរស្បើយ។



ពង្រីកអាជីវកម្ម
របស់លោកអ្នកជាមួយ
សេវាកម្មកម្ចីសាច់ប្រាក់
របស់ អ៊ីអន

សង្ខេបពីក៏មានអាជីវកម្មសំខាន់ៗឆ្នាំ២០២០

ឥណទានរថយន្ត

ឥណទានលើការបង់រំលស់ឡានថ្មី និងឡានមួយទឹក នៅតែរក្សាបាននូវតម្លៃការល្អនៅលើទីផ្សារសម្រាប់ឆ្នាំ២០២០ ទោះបីសេដ្ឋកិច្ចជួបការលំបាកក្នុងដំណាក់កាលនៃជម្ងឺឆ្លងនាដើមឆ្នាំក៏ដោយ។ អតិថិជនគោលដៅរបស់យើង នៅតែបន្តស្វែងរកសេវាកម្មឥណទានរបស់ធនាគារឯកទេសអ៊ីអន ដើម្បីទទួលបាននូវថយន្តដែលពួកគាត់ចង់បាន។ នោះក៏ដោយសារតែយើងបន្តផ្តល់លក្ខខណ្ឌងាយស្រួល ការទាមទារឯកសារតិចតួច និងល្បឿននៃការអនុម័តឥណទានមានភាពរហ័សទាន់ចិត្ត។ យើងនៅតែបន្តផ្តល់សេវាកម្មឥណទានរថយន្តសឹងគ្រប់ប្រភេទដល់អតិថិជនស្ទើរគ្រប់ទិសទីនៃផ្ទៃប្រទេស។ ក្រុមការងារ

ឥណទានរបស់យើងត្រៀមខ្លួនរួចរាល់ជានិច្ចដើម្បីចុះជួប និងពិភាក្សាជាមួយអតិថិជននៅទីក្រុង និងតាមបណ្តាខេត្តនានា។ នៅក្នុងឆ្នាំ២០២០ យីហោរថយន្តថ្មីដែលទទួលបានការពេញនិយមជាងគេមានដូចជា Mitsubishi, MG, និង Mazda។ ចំណែករថយន្តមួយទឹកដែលទទួលបានការពេញនិយមខ្លាំងមានដូចជា Toyota Prius, Toyota Highlander, និង Toyota Lexus ជាដើម។ យើងនឹងបន្តពង្រីកកិច្ចសហការជាមួយដៃគូអាជីវកម្មអោយបានច្រើនថែមទៀតដើម្បីផ្តល់ជម្រើសកាន់តែច្រើនដល់អតិថិជនគោលដៅនៅឆ្នាំក្រោយៗទៀត។

ផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាព
ដល់គ្រួសាររបស់អ្នក
ជាមួយ រថយន្ត ក្នុងក្តីស្រមៃ



គ្រប់គ្រង អ៊ីអនកាត

នៅចុងម្រាមដៃរបស់លោកអ្នក



ទស្សនវិស័យអាជីវកម្មឆ្នាំ២០២១

ប័ណ្ណឥណទាន

ដោយមានការរួមចំណែករបស់អតិថិជនដែលជាម្ចាស់អ៊ីអនកាត ដៃគូសហការ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់នៃធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ធនាគារយើងខ្ញុំបានចេញកាតសរុបចំនួន ៦៣.១០៩កាត គិតត្រឹមខែធ្នូ ឆ្នាំ២០២០។ ហើយការរីកចម្រើនដែលគួរឲ្យកត់សម្គាល់នេះបានឈរនៅចំណាត់ថ្នាក់ទី២ ចំពោះការទូទាត់ច្រើនជាងគេ (យោងតាមរបាយការណ៍ប័ណ្ណឥណទានវិសាភាព ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០)។

ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី នៅតែឈរក្នុងលំដាប់លេខ១ និងបានកាន់កាប់រហូតដល់ ៤៦% នៃចំនួនប័ណ្ណឥណទានសរុបដែលបានចេញនៅក្នុងប្រទេសកម្ពុជា (យោងតាមរបាយការណ៍ប័ណ្ណឥណទានក្នុងត្រីមាសទី៤ ឆ្នាំ ២០២០)។

ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានធ្វើការពង្រឹងបន្ថែមនូវកម្មវិធីសន្សំពិន្ទុ “Happy Plus Point” ដែលផ្តល់ជូនអតិថិជននូវជម្រើសជាច្រើនសម្រាប់ការប្រើពិន្ទុដូចជា៖ សន្លឹកប័ណ្ណទូទាត់ជាទឹកប្រាក់ រក្សាទុកសម្រាប់ការបញ្ចូលទឹកប្រាក់ទៅក្នុង អ៊ីអនកាតរបស់អតិថិជនផ្ទាល់។ យើងបានធ្វើនូវសកម្មភាពជាច្រើនដើម្បីរក្សានៅការប្រើប្រាស់ពីអតិថិជន និងបានផ្តល់នូវអត្ថប្រយោជន៍បន្ថែមដោយផ្តល់នូវការបញ្ចុះតម្លៃរហូតដល់ ៥០% ជាមួយដៃគូសហការជាង ១.១៣៦ ហាង។ យើងបានបន្តពង្រីកបន្ថែមដៃគូសហការ និងជួយគាំទ្រដល់អាជីវកម្មខ្នាតតូច ដើម្បីរក្សានៅការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់បន្ថែមចំនួន១.០២៥ ម៉ាក និង ១.២៣៨ ហាង ត្រឹមខែធ្នូ ឆ្នាំ ២០២០ (ដៃគូសហការដែលឈរនៅចំណាត់ថ្នាក់កំពូលគឺ ផ្នែកអាហារ និងភេសជ្ជៈមាន ៤៦% សម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនមាន ២១% ការថែទាំសុខភាពមាន ៨% និង ១២៤% សម្រាប់ប្រភេទផ្សេងៗទៀត)។ ដៃគូសហការភាគច្រើនគឺជាអាជីវកម្មខ្នាតតូច ដូច្នេះការទូទាត់មានទំហំទឹកប្រាក់តិចតួច ដែលធ្វើឲ្យយើងអាចបង្កើនការទូទាត់តាមទូរស័ព្ទដៃ និងកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់នៅក្នុងទីផ្សារ។

ក្នុងឆ្នាំ២០២១ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី នឹងបន្តធ្វើការកាន់តែប្រសើរឡើងនូវគុណភាពផលិតផលរបស់យើងដើម្បីផ្តល់ជូននូវសេវាកម្មល្អបំផុតជូនចំពោះអតិថិជនដែលជាម្ចាស់អ៊ីអនកាត ហើយការផ្តល់ជូននេះមិនចំពោះតែអតិថិជនដែលជាម្ចាស់អ៊ីអនកាត ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូនចំពោះអតិថិជន អ៊ីអនកាតមួយចំនួនដែរ ដើម្បីធ្វើឲ្យអតិថិជនទទួលបាននូវភាពងាយស្រួលក្នុងការចុះឈ្មោះប្រើប្រាស់ សុវត្ថិភាពក្នុងការប្រើប្រាស់កាត ការគ្រប់គ្រងកាត ការពិនិត្យមើលសមតុល្យឥណទាន ពិនិត្យមើលប្រតិបត្តិការណ៍របាយការណ៍រក្សាបត្រប្រចាំខែ និងពិនិត្យមើលពិន្ទុសន្សំដែលលោកអ្នកទទួលបានជាដើម។ មិនត្រឹមតែប៉ុណ្ណោះការទូទាត់បានយ៉ាងឆាប់រហ័សតាមរយៈការ “ស្កេនដើម្បីទូទាត់” ដោយគ្រាន់តែស្កេន QR កូដពីទូរស័ព្ទស្មាតហ្វូនរបស់អតិថិជនដោយផ្ទាល់។ លើសពីនេះទៅទៀតមុខងារ Contactless ក៏អនុញ្ញាតឲ្យអតិថិជនធ្វើការទូទាត់បានយ៉ាងរហ័សដោយគ្រាន់តែ “ប៉ះដើម្បី ទូទាត់”។

ឥណទានប្រាក់រៀល

ដោយមានកិច្ចខិតខំប្រឹងប្រែងឥតឡើយហាត់ពីសំណាក់រាជរដ្ឋាភិបាល ការបន្តគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីស្ថាប័នក្នុងស្រុក និងអន្តរជាតិ ព្រមទាំងការយល់ដឹងកាន់តែខ្ពស់ក្នុងបណ្តាមហាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ យើងសង្ឃឹមយ៉ាងមុតមាំថា ជម្ងឺឆ្លងដ៏កាចសាហាវនេះនឹងអាចគ្រប់គ្រងបាន ហើយសកម្មភាពសេដ្ឋកិច្ចនឹងវិលទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ ធនាគារឯកទេស អ៊ីអននឹងបន្តការសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរដើម្បីជួយអតិថិជនរបស់យើងនាគ្រាលំបាកនេះ។ ក្រៅពីផ្តល់ការយោគយល់ខ្ពស់ក្នុងការប្រមូលឥណទានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងសាមាជិកនៃនាយករដ្ឋមន្ត្រីនៃធនាគារជាតិនៃកម្ពុជា ធនាគារឯកទេសអ៊ីអននឹងនៅតែបន្តផ្តល់ឥណទានជូនដល់អតិថិជនរបស់យើង ដើម្បីអោយពួកគេអាចប្រើប្រាស់ធនធានទាំងនោះយកទៅអភិវឌ្ឍអាជីវកម្ម និងកែលំអរជីវភាពប្រចាំថ្ងៃ។ កម្ចីឥណទានបុគ្គលនៅតែជាសេវាកម្មឈានមុខរបស់យើង។ បន្ថែមលើការផ្តល់ឥណទានជាប្រាក់រៀលសម្រាប់កម្ចីសាច់ប្រាក់ យើងក៏នឹងផ្តល់កម្ចីជាប្រាក់រៀលសម្រាប់ការបង់រំលស់សម្ភារៈផ្សេងៗ ឬយានយន្តផងដែរ។ យើងនឹងរិះរកមធ្យោបាយនានាដើម្បីជំរុញ និងលើកទឹកចិត្តដល់អតិថិជន និងដៃគូអាជីវកម្មអោយសហការជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុប្រាក់រៀល។



ការត្រួតពិនិត្យ ផ្ទៃក្នុង

ការប្រតិបត្តិតាមរបស់ធនាគារ

ការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព បង្ហាញពីភាពរឹងមាំ និងសុវត្ថិភាពរបស់ដំណើរការធនាគារ។ ការរៀបចំដ៏សមស្រប និងការពង្រឹងប្រព័ន្ធប្រតិបត្តិការ និងការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយសង្គតិភាព ជួយឲ្យក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំរបស់ ធនាគារឯកទេស អ៊ីអេស រក្សាបាននូវធនធាន ចេញនូវរបាយការណ៍ហិរញ្ញវត្ថុដ៏គួរឲ្យទុកចិត្ត និងប្រតិបត្តិតាមនូវវាល់ច្បាប់ និងបទបញ្ញត្តិផ្សេងៗ។

ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង ក៏ជួយកាត់បន្ថយនូវឱកាសនៃការកើតឡើងនូវបញ្ហាសំខាន់ៗ និងភាពមិនប្រក្រតី មួយចំនួន ព្រមទាំងជួយក្នុងការទប់ស្កាត់នូវបញ្ហាទាំងនោះទាន់ពេលវេលា នៅពេលដែលវាបានកើតឡើង។ ក្នុងនោះដែរ មុខងារប្រតិបត្តិតាម ពិតជាចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសកម្មភាពនៃការត្រួតពិនិត្យផ្ទៃក្នុងជាលក្ខណៈអចិន្ត្រៃយ៍របស់ធនាគារ។

ក្នុងនាមជាអ្នកការពារនៅស្រទាប់ទី២ ដោយផ្តាច់ចេញពីមុខងារការត្រួតពិនិត្យផ្ទៃក្នុងដទៃទៀតរបស់ធនាគារ មុខងារប្រតិបត្តិតាម គឺជាមុខងារដែលឯករាជ្យ ដែលមិនពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ដើម្បីបញ្ចៀសពីទំនាស់នៃផលប្រយោជន៍។ តួនាទីដ៏សំខាន់របស់មុខងារប្រតិបត្តិតាម គឺដើម្បីធានាឲ្យបានថាប្រតិបត្តិការរចនាសម្ព័ន្ធ និងនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ អនុលោមតាមច្បាប់ និងបទបញ្ជាពាក់ព័ន្ធ ក្រមសីលធម៌ ទម្លាប់នៃការអនុវត្តប្រតិបត្តិការ និងយុទ្ធសាស្ត្រអាជីវកម្ម ដែលត្រូវបានកំណត់ដោយគណៈប្រតិបត្តិ។

នៅក្នុងឆ្នាំ ២០២០ ផ្នែកប្រតិបត្តិតាម បានធ្វើបច្ចុប្បន្នភាពទៅលើ គោលនយោបាយ បទបញ្ញត្តិ និងនីតិវិធីដែលទាក់ទងទៅនឹង ក្របខណ្ឌប្រតិបត្តិតាម និងការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ដើម្បីឲ្យមានភាពសមស្របទៅនឹងការរីកចម្រើននៃផលិតផល សេវាកម្ម និន្នាការីផ្សារ និងជាពិសេសឲ្យស្របទៅនឹងច្បាប់ និងបទបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៅទៀតឯកសារ និងសម្ភារៈដែលប្រើប្រាស់ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក៏ត្រូវបានធ្វើការកែប្រែ និងថែមទាំងបានផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិករបស់យើង ដើម្បីធានាថា ចំណេះដឹង និងការយល់ដឹងរបស់ពួកគេបានឆ្លើយតបទៅនឹងការកាត់បន្ថយហានិភ័យនៃការមិនប្រតិបត្តិតាម ហានិភ័យផ្នែកច្បាប់ និងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

នៅឆ្នាំ ២០២១ យើងបានរៀបចំផែនការក្នុងការបង្កើតឲ្យមាននូវកម្មវិធីរៀបចំប្រព័ន្ធប្រតិបត្តិតាមដែលរួមមាន ការធ្វើបច្ចុប្បន្នភាពលើវគ្គគោលនយោបាយ បទបញ្ញត្តិ និងនីតិវិធី ដែលពាក់ព័ន្ធបង្កើតឲ្យមាននូវបញ្ជីតាមដានការប្រតិបត្តិតាម និងកំណត់ពីផែនការក្នុងការតាមដាន និងត្រួតពិនិត្យបង្កើតអោយមានកម្មវិធីសមស្របក្នុងការផ្តល់វគ្គបណ្តុះបណ្តាល និងយន្តការនៃការរាយការណ៍ ដើម្បីពង្រឹងមុខងារប្រតិបត្តិតាម ក្នុងការជួយឲ្យធនាគារគ្រប់គ្រងការត្រួតពិនិត្យផ្ទៃក្នុងឲ្យបានតែមានប្រសិទ្ធភាពខ្ពស់។



ការគ្រប់គ្រងហានិភ័យ

ក្រុមហ៊ុនចាត់ទុកការគ្រប់គ្រងហានិភ័យ ជាធាតុសំខាន់មួយនៃអាជីវកម្ម និងបង្កប់វប្បធម៌ហានិភ័យរឹងមាំ នៅក្នុងប្រតិបត្តិការអាជីវកម្ម ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយយល់ច្បាស់អំពីសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យ ដើម្បីឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ក្រុមការងារគ្រប់គ្រងហានិភ័យបានចូលរួមក្នុងដំណាក់កាលដំណើរការគ្រប់គ្រងហានិភ័យ ដើម្បីផ្តល់នូវគំនិត និងទស្សនៈដោយឯករាជ្យ ដូចជាការត្រួតពិនិត្យ ការរៀបចំផែនការ និងការដឹកនាំការគ្រប់គ្រងហានិភ័យរបស់ខ្លួនផ្ទាល់។

ក្រុមហ៊ុនបានរៀបចំអោយមាននូវកិច្ចប្រជុំការគ្រប់គ្រងហានិភ័យថ្នាក់តំបន់ប្រចាំខែ ដែលមានសមាភាពចូលរួម ពីប្រទេសជប៉ុន ថៃ ភូមា និងឡាវដែលសុទ្ធសឹងជាក្រុមហ៊ុនសម្ព័ន្ធ នៃអ៊ីអេសគ្រប់។





ទំនួលខុសត្រូវផ្នែកសង្គម របស់ក្រុមហ៊ុន

ចំណុចឆ្លុះបញ្ចាំងសម្រាប់ឆ្នាំ ២០២០

ឆ្នាំ ២០២០ ជាឆ្នាំដំបូងនៃការផ្ដួចផ្ដើមគំនិតដើម្បីផ្តល់អាហារូបករណ៍អ៊ីអន ១ ភាគរយ។ សកម្មភាពសំខាន់ៗនៃការដឹកនាំ និងការដើរមុខដែលជាសកម្មភាពចម្បងរបស់សកម្មភាពអ៊ីអនគ្រប និងជាសកម្មភាពសំខាន់មួយរបស់ទីក្រុងស្អាតរបស់យើងត្រូវបានផ្អាកដោយសារការជម្លឺកូវីដ១៩។

- មករា** ធ្វើការឧបត្ថម្ភដល់ វិទ្យាស្ថាន CEO Master Club នៃកម្ពុជា
- មីនា** ធ្វើការឧបត្ថម្ភ "ព្រឹត្តិការណ៍ខួបលើកទី៣៩ របស់ប្រាក់រៀលខ្មែរ"
- មេសា** ធ្វើការបរិច្ចាគតាមរយៈសមាគមធនាគារនៅកម្ពុជា "ការរីករាលដាលនៃជម្ងឺកូវីដ១៩"
- មេសា** អំណោយរបស់ក្រុមហ៊ុនអ៊ីអនគ្របដល់ "មន្ទីរពេទ្យមិត្តភាពខ្មែរ - សូវៀត"
- កក្កដា** ធ្វើការឧបត្ថម្ភដល់សាលាស៊ីជេស៊ីស៊ីក្នុងវិធីមហាស្រពគីហ្សូណាខ្មែរ - ជប៉ុន
- តុលា** ធ្វើការបរិច្ចាគតាមរយៈសមាគមធនាគារនៅកម្ពុជាសម្រាប់ "ព្រឹត្តិការណ៍គ្រោះទឹកជំនន់"
- វិច្ឆិកា** ផ្តល់អំណោយដល់កាកបាទក្រហមកម្ពុជាសម្រាប់ "ព្រឹត្តិការណ៍គ្រោះទឹកជំនន់"
- ធ្នូ** ផ្តល់អាហារូបករណ៍ក្លឹបអ៊ីអន ១% ដល់ "សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាលា ស៊ីជេស៊ីស៊ី"



របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ឯកទេសអ៊ីអេស (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២០ របាយការណ៍ចំណេញខាត និងលទ្ធផល លម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍ លំហូរ សាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់ សម្គាល់របាយការណ៍ហិរញ្ញវត្ថុដែលរួមមាន សេចក្តីសង្ខេបគោល នយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី១០ ដល់ទី១២។

ជាមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ បានបង្ហាញនូវភាពត្រឹមត្រូវជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅ តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRSs”)។

មូលដ្ឋានសម្រាប់មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CISAs”)។ ការទទួលខុសត្រូវ របស់យើងខ្ញុំដោយអនុលោមទៅតាមស្តង់ដារទាំងនេះ គឺត្រូវបាន រៀបរាប់នៅក្នុងផ្នែក “ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើ សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍នេះ។ យើងខ្ញុំ ឯកភាពនឹងធនាគារ ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុង ប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រម សីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល គឺមាន ភាពគ្រប់គ្រាន់ និងសមរម្យដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការផ្តល់ មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករ

គណៈគ្រប់គ្រងទទួលខុសត្រូវទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មាន ផ្សេងៗរួមមានព័ត៌មានអំពីធនាគារនៅលើទំព័រទី១១ និងរបាយការណ៍ របស់ក្រុមប្រឹក្សាភិបាលនៅទំព័រទី២ ដល់ទី៦ ប៉ុន្តែពុំបានរួមបញ្ចូល របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្រប ដណ្តប់ព័ត៌មានផ្សេងៗ ហើយយើងខ្ញុំពុំបានធ្វើការសន្និដ្ឋានអះអាង លើព័ត៌មានផ្សេងៗនេះឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ យើង ខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថា តើ ព័ត៌មានផ្សេងៗទាំងនោះមានភាពជួយគ្នាជាសារវន្តពីរបាយការណ៍ ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើ សវនកម្ម ឬមានកំហុសឆ្គងជាសារវន្តដែលបានកើតឡើង។ ប្រសិន បើផ្អែកទៅលើលទ្ធផលនៃការធ្វើសវនកម្ម យើងខ្ញុំសន្និដ្ឋានថាមាន កំហុសឆ្គងជាសារវន្តអំពីព័ត៌មានផ្សេងៗ យើងខ្ញុំនឹង រាយការណ៍ ទៅលើភាពជាក់ស្តែងនោះ។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍ឡើយ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សា ភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំ និងបង្ហាញរបាយ ការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដារ CIFRSs និងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈ គ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿសន្តិភាពពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពី ការក្លែងបន្លំ ឬការភាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុស ត្រូវក្នុងការវាយតម្លៃពីលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាព អាជីវកម្ម និងត្រូវបង្ហាញបញ្ហាដែលពាក់ព័ន្ធដែលពាក់ព័ន្ធនឹងការបន្ត និរន្តរភាពអាជីវកម្ម ដោយប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងរំលាយធនាគារ ឬបញ្ឈប់ អាជីវកម្ម ឬពុំមានជម្រើសជាក់ស្តែងណាមួយក្រៅពីអនុវត្តដូច្នេះ។

ក្រុមប្រឹក្សាភិបាល ត្រូវមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យ លើដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្ម នៅលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែល សមហេតុផល ថា របាយការណ៍ហិរញ្ញវត្ថុទាំងមូល គឺពុំមានកំហុស ឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ និង ដើម្បីចេញរបាយ-ការណ៍សវនករដែលរួមបញ្ចូលមតិយោបល់របស់ យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាង

កម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាថាការធ្វើសវនកម្មអនុលោមតាមស្តង់ដារ CISAs នឹងតែងតែរកឃើញកំហុស ជាសារវន្តដែលបានកើតឡើងនោះទេ។ កំហុសនេះអាចកើតឡើងពីការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយត្រូវបានចាត់ទុកថាមានកំហុសឆ្គងជាសារវន្តប្រសិនបើកំហុសឆ្គងនីមួយៗ ឬរួមបញ្ចូលគ្នា ត្រូវបានគេរំពឹងថាមានឥទ្ធិពល ដល់ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋាន។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារ CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សាភាពងឿងឆ្ងល់ប្រកបដោយវិជ្ជាជីវៈ ក្នុងការបំពេញការងារសវនកម្មរបស់យើងខ្ញុំ ហើយយើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ដោយរៀបចំ និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងដើម្បីទទួលបានភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមរម្យ សម្រាប់ជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលពុំបានរកឃើញកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំគឺជាហានិភ័យដែលបណ្តាលមកពីការភាន់ច្រឡំ ដោយសារតែការក្លែងបន្លំអាចបណ្តាលមកពីការយុបយិត ការក្លែងកសាវ ការលុបចោលដោយចេតនា ការថ្លែងខុស ឬការបំពានលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ទទួលបានការយល់ដឹងពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែពុំមែនដើម្បីបញ្ចេញមតិយោបល់ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃភាពត្រឹមត្រូវនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធនានាដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្ម របស់គណៈគ្រប់គ្រង និងផ្អែកទៅលើភស្តុតាងសវនកម្មដែលបានទទួល ថាមានភាពមិនប្រាកដប្រជាជាសារវន្តដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចមានការសង្ស័យជាសារវន្ត ទៅលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុង

របាយការណ៍សវនកម្ម ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ទៅលើការបង្ហាញព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញព័ត៌មានពុំបានគ្រប់គ្រាន់យើងខ្ញុំត្រូវធ្វើការកែប្រែនៅក្នុងមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឲ្យធនាគារបញ្ឈប់ការបន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាង ថាតើរបាយការណ៍ហិរញ្ញវត្ថុ បង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលពាក់ព័ន្ធដើម្បីសម្រេចបាននូវការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយអ្នកទទួលបន្ទុកខាងអភិបាលកិច្ចពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗ វិសាលភាពការងារ និងពេលវេលានៃការធ្វើសវនកម្ម និងការរកឃើញពីសវនកម្ម រួមទាំងកង្វះខាតសំខាន់ៗ នៃការត្រួតពិនិត្យផ្ទៃក្នុងដែលបានរកឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ខូអិលធីឌី



ខួយ គឹមលេង
 Partner
 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	3	964,643	3,901,981	999,105
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	7,299,304	29,525,685	10,703,250
សមតុល្យនៅធនាគារផ្សេងៗ	5	2,125,552	8,597,858	3,137,636
ឥណទានផ្តល់ដល់អតិថិជន	6	133,213,192	538,847,362	124,801,783
ទ្រព្យសកម្មផ្សេងៗ	7	3,056,742	12,364,521	2,261,119
ទ្រព្យសម្បត្តិ និងបរិក្ខារ	8	1,741,727	7,045,286	2,408,090
ទ្រព្យសកម្មអរូបី	9	2,235,248	9,041,578	2,430,008
សិទ្ធិក្នុងការប្រើទ្រព្យសកម្ម	10	2,399,188	9,704,715	2,667,032
ទ្រព្យសកម្មពន្ធពន្យារ	11(ក)	2,631,622	10,644,911	1,122,113
ទ្រព្យសកម្មសរុប		<u>155,667,218</u>	<u>629,673,897</u>	<u>150,530,136</u>
បំណុល				
បំណុលពន្ធពន្យារ	11(ខ)	1,451,045	5,869,477	1,701,207
គណនីត្រូវទូទាត់ទៅសម្ព័ន្ធឯកភូមិ		138,492	560,200	222,515
បំណុលផ្សេងៗ	12	3,885,781	15,717,984	3,914,179
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	13	258,187	1,044,366	-
ប្រាក់កម្ចី	14	113,453,212	458,918,243	112,664,019
អនុបំណុល	15	8,125,082	32,865,957	4,000,812
បំណុលកតិសន្យា	16	2,346,802	9,492,814	2,555,117
កាតព្វកិច្ចលើអត្ថប្រយោជន៍បុគ្គលិក	18	155,792	630,179	174,074
បំណុលសរុប		<u>129,814,393</u>	<u>525,099,220</u>	<u>125,231,923</u>
មូលធន				
ដើមទុន	19	20,000,000	80,900,000	20,000,000
ប្រាក់ចំណេញរក្សាទុក		5,852,825	23,758,182	5,298,213
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(83,505)	-
មូលធនសរុប		<u>25,852,825</u>	<u>104,574,677</u>	<u>25,298,213</u>
បំណុល និងមូលធនសរុប		<u>155,667,218</u>	<u>629,673,897</u>	<u>150,530,136</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយនៅទំព័រទី១៦ ដល់ទី១២ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	20	32,781,506	133,650,200	26,481,726	107,303,954
ចំណាយការប្រាក់	20	(3,979,737)	(16,225,388)	(2,738,570)	(11,096,686)
ចំណូលសុទ្ធពីការប្រាក់		28,801,769	117,424,812	23,743,156	96,207,268
ចំណូលពីថ្លៃឈ្នួលកម្រៃជើងសារ	21	2,306,435	9,403,335	2,300,654	9,322,250
ចំណូលផ្សេងៗ	22	216,042	880,803	159,870	647,793
ចំណេញពីប្រតិបត្តិការ		31,324,246	127,708,950	26,203,680	106,177,311
ចំណាយបុគ្គលិក	23	(7,921,620)	(32,296,445)	(6,612,488)	(26,793,801)
ចំណាយរំលស់	24	(2,347,973)	(9,572,686)	(2,209,460)	(8,952,732)
ចំណាយប្រតិបត្តិការផ្សេងៗ	25	(6,069,623)	(24,745,853)	(6,020,967)	(24,396,959)
ការខាតបង់លើឱនភាពតម្លៃនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ		(14,165,068)	(57,750,982)	(4,622,322)	(18,729,649)
ប្រាក់ចំណេញមុនដកពន្ធ		819,962	3,342,984	6,738,443	27,304,170
ចំណាយពន្ធលើប្រាក់ចំណូល	11(គ)	(265,350)	(1,081,832)	(1,505,680)	(6,101,015)
ប្រាក់ចំណេញក្នុងឆ្នាំ		554,612	2,261,152	5,232,763	21,203,155
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(176,692)	-	124,084
ចំណូលលម្អិតសរុបប្រចាំឆ្នាំ		554,612	2,084,460	5,232,763	21,327,239

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយនៅទំព័រទី១៦ ដល់ទី១២ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០

	ដើមទុន		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	20,000,000	80,360,000	65,450	293,875	(30,897)	20,065,450	80,622,978
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	5,232,763	21,203,155	-	5,232,763	21,203,155
លទ្ធផលលម្អិតផ្សេងៗ							
- លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	124,084	-	124,084
ចំណូលលម្អិតសរុបប្រចាំឆ្នាំ	-	-	5,232,763	21,203,155	124,084	5,232,763	21,327,239
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	1,140,000	-	-	-	-	1,140,000
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	20,000,000	81,500,000	5,298,213	21,497,030	93,187	25,298,213	103,090,217
នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	20,000,000	81,500,000	5,298,213	21,497,030	93,187	25,298,213	103,090,217
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	554,612	2,261,152	-	554,612	2,261,152
លទ្ធផលលម្អិតផ្សេងៗ							
- លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(176,692)	-	(176,692)
ចំណូលលម្អិតសរុបប្រចាំឆ្នាំ	-	-	554,612	2,261,152	(176,692)	554,612	2,084,460
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(600,000)	-	-	-	-	(600,000)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	20,000,000	80,900,000	5,852,825	23,758,182	(83,505)	25,852,825	104,574,677

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយនៅពីទំព័រទី១៦ ដល់ទី៩២ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងឆ្នាំ		819,962	3,342,984	6,738,443	27,304,170
និយ័តកម្មលើ៖					
សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក		(18,282)	(74,536)	(3,704)	(15,009)
ចំណាយរំលស់	24	2,347,973	9,572,686	2,209,460	8,952,732
ភតិសន្យាដែលឈប់ទទួលស្គាល់		(13,954)	(56,890)	-	-
ការខាតបង់លើឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ		14,165,068	57,750,982	4,622,322	18,729,649
ខាតពីការលក់ និងលុបចោលទ្រព្យសម្បត្តិ និងបរិក្ខារ		6,741	27,483	18,402	74,565
ចំណូលការប្រាក់	20	(32,781,506)	(133,650,200)	(26,481,726)	(107,303,954)
ចំណាយការប្រាក់	20	3,979,737	16,225,388	2,738,570	11,096,686
ផលប៉ះពាល់នៃការផ្លាស់ប្តូររូបិយប័ណ្ណ		98,287	397,571	-	-
		(11,395,974)	(46,464,532)	(10,158,233)	(41,161,161)
បម្រែបម្រួល៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(1,035,894)	(4,223,340)	(2,887,000)	(11,698,124)
ឥណទានផ្តល់ដល់អតិថិជន		(21,881,204)	(89,209,669)	(62,672,734)	(253,949,918)
ទ្រព្យសកម្មផ្សេងៗ		(795,623)	(3,243,755)	380,993	1,543,784
បំណុលផ្សេងៗ		(28,398)	(115,779)	1,751,341	7,096,434
គណនីត្រូវទូទាត់ទៅសម្ព័ន្ធហិរញ្ញវត្ថុ		(84,023)	(342,562)	46,751	189,435
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(35,221,116)	(143,599,637)	(73,538,882)	(297,979,550)
ការប្រាក់បានទទួល		32,343,923	131,866,174	25,272,908	102,405,823
ការប្រាក់បានបង់		(3,971,045)	(16,189,950)	(2,690,787)	(10,903,069)
ពន្ធលើប្រាក់ចំណូលបានបង់	11(8)	(2,025,021)	(8,256,011)	(634,477)	(2,570,901)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(8,873,259)	(36,179,424)	(51,591,238)	(209,047,697)

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

កំណត់ សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(335,166)	(1,366,472)	(1,519,020)	(6,155,069)
ការទិញទ្រព្យសកម្មអរូបី	(246,971)	(1,006,901)	(410,793)	(1,664,533)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	337	1,374	2,073	8,400
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព វិនិយោគ	(581,800)	(2,371,999)	(1,927,740)	(7,811,202)
លំហូរសាច់ប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន				
សាច់ប្រាក់បានពីប្រាក់កម្ចី	71,615,020	291,974,437	78,504,295	318,099,403
ការទូទាត់សងប្រាក់កម្ចី	(70,932,806)	(289,193,050)	(20,000,000)	(81,040,000)
សាច់ប្រាក់បានពីអនុបណ្ណាល	4,124,270	16,814,649	4,000,000	16,208,000
ការទូទាត់សងប្រាក់ដើមភតិសន្យា	(838,308)	(3,417,782)	(930,440)	(3,770,143)
សាច់ប្រាក់សុទ្ធបានពីសកម្មភាព ហិរញ្ញប្បទាន	3,968,176	16,178,254	61,573,855	249,497,260
ការថយចុះឬកើនឡើង នូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល				
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនា ដើមឆ្នាំ	26	10,969,929	44,702,461	2,915,052
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(150,371)	-	351,421
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនា ចុងឆ្នាំ	26	5,483,046	10,969,929	44,702,461

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយនៅទំព័រទី១៦ ដល់ទី១២ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០

១. អំពីធនាគារ

ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ដែលបានបង្កើតឡើង និងចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារ គឺជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ក្រោមការចុះបញ្ជីលេខ ០០០០៦៣៨៨ ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ ធនាគារទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពី “ធនាគារជាតិនៃកម្ពុជា” ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១។ ភាគហ៊ុនរបស់ធនាគារ ត្រូវបានកាន់កាប់ទាំងស្រុងដោយ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Public Company Limited ដែលជាក្រុមហ៊ុន ដែលបានចុះបញ្ជីនៅប្រទេសថៃ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ធនាគារទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមានសុពលភាពជាអចិន្ត្រៃយ៍។ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ធនាគារទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មលើការផ្លាស់ប្តូរឈ្មោះពី អ៊ីអេស ម៉ាយក្រហាយ នែន (ខេមបូឌា) ទៅជាធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី និងផ្លាស់ប្តូររចនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនទៅជា ៨០% ដែលត្រូវបានកាន់កាប់ដោយ AEON Thana Sinsap (Thailand) Public Company Limited និង ២០% ត្រូវបានកាន់កាប់ដោយ AEON Financial Co., Ltd. (“AFS”)។

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មដើម្បីកែប្រែរចនាសម្ព័ន្ធភាគហ៊ុនដោយមានការកាន់កាប់ ៥០% ស្មើគ្នារវាង AEON Thana Sinsap (Thailand) Public Company Limited និង AFS។

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ AFS បានផ្ទេរភាគហ៊ុនទាំងអស់ទៅធនាគារ AFS Corporation Co., Ltd., ដែលជាក្រុមហ៊ុនមេនៅប្រទេសជប៉ុន។ AFS Corporation Co., Ltd., ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ AFS។ ក្រុមហ៊ុនមេធំបំផុតគឺ AEON Co., Ltd. ដែលបានចុះបញ្ជីនៅប្រទេសជប៉ុន។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០, ធនាគារបានទទួលនូវការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ទៅលើការផ្លាស់ប្តូរ ភាគទុនិក និងវិសោធនកម្មនៃលក្ខន្តិកៈក្រុមហ៊ុន។

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ធនាគារបានទទួលនូវការយល់ព្រមពីក្រសួងពាណិជ្ជកម្ម លើការធ្វើវិសោធនកម្មនៃលក្ខន្តិកៈក្រុមហ៊ុន។

សកម្មភាពចម្បងរបស់ធនាគារមានដូចខាងក្រោម៖

- សេវាកម្មកាតព្វកិច្ច
- សេវាកម្មផ្តល់ប្រាក់កម្ចីក្នុងទម្រង់ជាការទិញបណ្តាក់ (បង់រំលស់) និងឥណទាន
- សេវាកម្មពាក់ព័ន្ធដទៃទៀតដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា។

ការិយាល័យកណ្តាលរបស់ធនាគារស្ថិតនៅជាន់ទី៦ Diamond Twin Tower ផ្លូវស៊ុស្កម្ពុល កែងផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យចេញផ្សព្វផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលបានអនុម័តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានគេអនុវត្តដូចគ្នាចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ ដែលបានបង្ហាញលើកលែងតែមានការចែងផ្ទុយពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើម ដូចដែលបានពន្យល់នៅក្នុងគោលនយោបាយគណនេយ្យខាងក្រោម។ ថ្លៃដើមជាទូទៅ ផ្អែកលើតម្លៃទីផ្សារដែលជាថ្នូរក្នុងការដោះដូរទំនិញ និងសេវាកម្ម។

៣. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	459,089	1,857,015	632,436	2,577,177
ប្រាក់រៀល	505,554	2,044,966	366,669	1,494,176
	964,643	3,901,981	999,105	4,071,353

៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	2,733	11,055	4,958,573	20,206,185
ប្រាក់បញ្ញើមានកាលកំណត់រយៈពេល៣ ខែឬតិចជាង *	2,372,000	9,594,740	1,856,000	7,563,200
	2,374,733	9,605,795	6,814,573	27,769,385
ប្រាក់តម្កល់ធានាលើដើមទុន **	1,000,000	4,045,000	1,000,000	4,075,000
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលច្រើនជាង៣ខែ *	3,924,571	15,874,890	2,888,677	11,771,359
	7,299,304	29,525,685	10,703,250	43,615,744

* វាបង្ហាញពីមូលបត្រអាចជួញដូរ (NCD) បានជាមួយធនាគារជាតិនៃកម្ពុជា ដែលមានរយៈពេលបីខែ ទៅដប់ពីរខែ។ មូលបត្រអាចជួញដូរ ត្រូវបានដាក់ជាវត្ថុបញ្ចាំជាមួយនឹងប្រាក់កម្ចីពីធនាគារជាតិនៃកម្ពុជា តាមរយៈប្រតិបត្តិការដាក់វត្ថុបញ្ចាំសាច់ប្រាក់ងាយស្រួល LPCO។

** ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ-០០-០៥ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ ធនាគារ ត្រូវរក្សាទុកប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារជាតិនៃកម្ពុជា ចំនួន ៥% នៃដើមទុនចុះបញ្ជី។ ប្រាក់តម្កល់នេះមិនអាចត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបាននោះទេ ហើយនឹងត្រូវបង្វិលឲ្យធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៥. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារក្នុងស្រុក				
គណនីចរន្ត	1,757,532	7,109,217	1,976,177	8,052,921
ធនាគារក្រៅស្រុក				
គណនីចរន្ត	386,138	1,561,928	1,180,074	4,808,802
	2,143,670	8,671,145	3,156,251	12,861,723
សំវិធានធនឱនភាពតម្លៃ	(18,118)	(73,287)	(18,615)	(75,856)
	2,125,552	8,597,858	3,137,636	12,785,867

៦. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជនវាស់វែងតាមតម្លៃដករំលស់	149,881,076	606,268,952	130,849,667	533,212,393
ការខាតបង់ពីការកែប្រែ *	(608,633)	(2,461,920)	-	-
តម្លៃយោងដុល	149,272,443	603,807,032	130,849,667	533,212,393
សំវិធានធនឱនភាពតម្លៃ	(16,059,251)	(64,959,670)	(6,047,884)	(24,645,127)
តម្លៃយោង	133,213,192	538,847,362	124,801,783	508,567,266

* នាការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ចំនួននៃឥណទានផ្តល់ដល់អតិថិជន ជាមួយនឹងឧបសគ្គសន្ទនីយភាពដែលបានកើតឡើងបណ្តាលមកពីលទ្ធផលដោយផ្ទាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានរៀបចំឡើងវិញ។ ការកែប្រែការខាតបង់ ត្រូវបានគេទទួលស្គាល់ដោយការគណនាតម្លៃឥណទានរៀបចំឡើងវិញដោយការផ្លាស់ប្តូរលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមាជាក់ស្តែង EIR។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		
	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទានរយៈពេលវែង	31,926,292	(3,434,916)	28,491,376	38,967,111	(2,565,113)	36,401,998
ឥណទានរយៈពេលខ្លី	117,346,151	(12,624,335)	104,721,816	91,882,556	(3,482,771)	88,399,785
	149,272,443	(16,059,251)	133,213,192	130,849,667	(6,047,884)	124,801,783

៧. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីត្រូវទូទាត់	1,306,517	5,284,861	590,785	2,407,449
ប្រាក់បង់មុន និងប្រាក់កក់	974,202	3,940,647	912,493	3,718,409
ការបង់ទុកមុន	319,204	1,291,180	289,628	1,180,234
ផ្សេងៗ	456,819	1,847,833	468,213	1,907,967
	3,056,742	12,364,521	2,261,119	9,214,059

៨. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ គ្រឿងសង្ហារឹម អាគារធុល និងបរិក្ខារភ្ជាប់		បរិក្ខារ ការិយាល័យ	កុំព្យូទ័រ និង បរិក្ខារកុំព្យូទ័រ	ទ្រព្យ និងបរិក្ខារ កំពុងសាងសង់		សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	1,974,705	358,822	929,322	2,186,565	45,225	5,494,639	22,390,655
ការទិញបន្ថែម	86,490	23,596	97,113	204,796	-	411,995	1,679,704
ការផ្ទេរ	-	-	5,600	-	(45,225)	(39,625)	(161,551)
ការលក់ចេញ	(8,183)	(13,644)	(150)	-	-	(21,977)	(89,600)
ការលុបចោល	(1,050)	(3,095)	(10,931)	(9,367)	-	(24,443)	(99,654)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(175,271)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	2,051,962	365,679	1,020,954	2,381,994	-	5,820,589	23,544,283
ដក៖ រំលស់បង្គរ							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	(1,002,802)	(187,109)	(453,654)	(1,442,984)	-	(3,086,549)	(12,577,688)
រំលស់	(393,864)	(50,651)	(242,389)	(308,216)	-	(995,120)	(4,057,104)
ការកែតម្រូវ	(37,204)	-	-	-	-	(37,204)	(151,681)
ការលក់ចេញ	5,491	11,931	150	-	-	17,572	71,641
ការលុបចោល	705	2,066	10,472	9,196	-	22,439	91,484
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	124,351
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	(1,427,674)	(223,763)	(685,421)	(1,742,004)	-	(4,078,862)	(16,498,997)
តម្លៃយោង							
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	624,288	141,916	335,533	639,990	-	1,741,727	7,045,286

៨. ទ្រព្យ និងបរិក្ខារ (ត)

	ការកែលម្អ គ្រឿងសង្ហារឹម អាគារជួល និងបរិក្ខារភ្ជាប់		បរិក្ខារ ការិយាល័យ	កុំព្យូទ័រ និង បរិក្ខារកុំព្យូទ័រ	ទ្រព្យ និងបរិក្ខារ កំពុងសាងសង់	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	1,769,566	275,889	506,671	2,029,523	29,584	4,611,233	18,527,935
ការទិញបន្ថែម	254,147	109,757	426,536	147,774	580,806	1,519,020	6,155,069
ការផ្ទេរ	484,188	11,764	43,623	25,590	(565,165)	-	-
ការលក់ចេញ	(69,800)	-	-	-	-	(69,800)	(282,830)
ការលុបចោល	(463,396)	(38,588)	(47,508)	(16,322)	-	(565,814)	(2,292,678)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	283,159
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	1,974,705	358,822	929,322	2,186,565	45,225	5,494,639	22,390,655
ដក៖ រំលស់បង្គរ							
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	(1,090,841)	(171,790)	(284,305)	(1,195,427)	-	(2,742,363)	(11,018,815)
រំលស់	(438,773)	(49,682)	(212,107)	(263,854)	-	(964,416)	(3,907,814)
ការលក់ចេញ	69,744	-	-	-	-	69,744	282,603
ការលុបចោល	457,068	34,363	42,758	16,297	-	550,486	2,230,569
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(164,231)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	(1,002,802)	(187,109)	(453,654)	(1,442,984)	-	(3,086,549)	(12,577,688)
តម្លៃយោង							
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	971,903	171,713	475,668	743,581	45,225	2,408,090	9,812,967

៩. ទ្រព្យសកម្មអរូបី

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	កម្មវិធីកុំព្យូទ័រកំពុង តម្លើង		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	4,581,179	31,383	4,612,562	18,796,189
ការទិញបន្ថែម	207,346	-	207,346	845,350
ការផ្ទេរ	56,548	(16,923)	39,625	161,551
ការលុបចោល	(1,800)	-	(1,800)	(7,339)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(146,221)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	4,843,273	14,460	4,857,733	19,649,530

៩. ទ្រព្យសកម្មអរូបី (ក)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	កម្មវិធីកំពូលទំរក់ពង		សរុប	
	កម្មវិធីកំពូលទំរក់ពង	កម្មវិធីកំពូលទំរក់ពង	កម្មវិធីកំពូលទំរក់ពង	កម្មវិធីកំពូលទំរក់ពង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ដក៖ រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	(2,182,554)	-	(2,182,554)	(8,893,906)
រំលស់	(441,062)	-	(441,062)	(1,798,210)
ការលុបចោល	1,131	-	1,131	4,611
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	79,553
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	(2,622,485)	-	(2,622,485)	(10,607,952)
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	2,220,788	14,460	2,235,248	9,041,578

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	កម្មវិធីកំពូលទំរក់ពង		សរុប	
	កម្មវិធីកំពូលទំរក់ពង	កម្មវិធីកំពូលទំរក់ពង	កម្មវិធីកំពូលទំរក់ពង	កម្មវិធីកំពូលទំរក់ពង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	4,373,884	27,953	4,401,837	17,686,581
ការទិញបន្ថែម	356,425	54,368	410,793	1,664,533
ការផ្ទេរ	48,738	(48,738)	-	-
ការលុបចោល	(197,868)	(2,200)	(200,068)	(810,676)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	255,751
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	4,581,179	31,383	4,612,562	18,796,189
ដក៖ រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	(1,938,073)	-	(1,938,073)	(7,787,177)
រំលស់	(439,460)	-	(439,460)	(1,780,692)
ការលុបចោល	194,979	-	194,979	790,055
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(116,092)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	(2,182,554)	-	(2,182,554)	(8,893,906)
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	2,398,625	31,383	2,430,008	9,902,283

១០. សិទ្ធិក្នុងការប្រើប្រាស់សកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការជួលការិយាល័យ				
តម្លៃដើម				
នាដើមឆ្នាំ	3,900,234	15,893,453	1,390,634	5,587,567
ការទិញបន្ថែម	734,639	2,995,123	2,509,600	10,168,899
កិច្ចសន្យាជួលដែលមិនបានទទួលស្គាល់	(104,646)	(426,642)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(137,166)	-	136,987
នាចុងឆ្នាំ	4,530,227	18,324,768	3,900,234	15,893,453
ដក៖ រំលស់បង្គរ				
នាដើមឆ្នាំ	(1,233,202)	(5,025,298)	(427,618)	(1,718,169)
រំលស់	(911,791)	(3,717,372)	(805,584)	(3,264,226)
កិច្ចសន្យាជួលដែលមិនបានទទួលស្គាល់	13,954	56,890	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	65,727	-	(42,903)
នាចុងឆ្នាំ	(2,131,039)	(8,620,053)	(1,233,202)	(5,025,298)
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ	2,399,188	9,704,715	2,667,032	10,868,155

ធនាគារជួលទ្រព្យសកម្មរួមបញ្ចូលអាគារការិយាល័យ។ ការជួលជាមធ្យមមានចំនួន៥ឆ្នាំ (២០១៩៖ ៥ឆ្នាំ) ។ ទឹកប្រាក់ដែលទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត

	ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់សម្រាប់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	911,791	3,717,372	805,584	3,264,226
ចំណាយការប្រាក់លើបំណុលកតិសន្យា	155,039	632,094	155,354	629,495
ចំណាយទាក់ទងនឹងការទ្រព្យសកម្មដែលមានតម្លៃទាប	61,526	250,842	87,215	353,395
	1,128,356	4,600,308	1,048,153	4,247,116

១១. ពន្ធលើប្រាក់ចំណូល

(ក) ទ្រព្យសកម្មពន្ធពន្យារសុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ ក្នុងការកាត់កងរវាងពន្ធបច្ចុប្បន្នជាទ្រព្យសកម្ម និងបំណុលពន្ធប្រាក់ចំណេញបច្ចុប្បន្ន និងពន្ធដែលស្ថិតក្រោមអាជ្ញាធរពន្ធតែមួយ។ ចំនួនដែលបានកាត់កងរួចហើយ មានដូចខាងក្រោម៖

	ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	2,644,873	10,698,511	1,122,113	4,572,610
បំណុលពន្ធពន្យារ	(13,251)	(53,600)	-	-
	2,631,622	10,644,911	1,122,113	4,572,610

ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ មានដូចខាងក្រោម៖

	សំវិធានធនទ្រព្យ សកម្មខាតបង់		ប្រាក់ចំណូល	កាតព្វកិច្ចលើ	ខាតពីលំអៀង	ភតិសន្យា	សរុប	
	តម្លៃធ្លាក់ចុះ	ការរំលស់	មិនទាន់បាន ទទួលស្គាល់	អត្ថប្រយោជន៍ របស់និយោជិត				
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក				
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	858,592	58,613	91,242	34,815	69,169	9,682	-	1,122,113
បញ្ចូលក្នុងចំណេញ ឬខាត	1,436,454	35,606	12,756	(3,657)	32,148	(14,278)	10,480	1,509,509
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	2,295,046	94,219	103,998	31,158	101,317	(4,596)	10,480	2,631,622
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
គិតជាពាន់រៀល	9,283,461	381,116	420,672	126,034	409,827	(18,591)	42,392	10,644,911

	សំវិធានធន		ប្រាក់ចំណូល មិនទាន់បាន	កាតព្វកិច្ចលើ អត្ថប្រយោជន៍	ខាតពីលំអៀង	សរុប	
	ទ្រព្យសកម្ម	ខាតបង់តម្លៃ					
	ធ្លាក់ចុះ	ការរំលស់	ទទួលស្គាល់	របស់និយោជិត	ចំណាយបង្ក	អត្រាប្តូរប្រាក់	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	447,667	71,404	60,343	35,556	41,386	385	656,741
បញ្ចូលក្នុងចំណេញ ឬខាត	410,925	(12,791)	30,899	(741)	27,783	9,297	465,372
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	858,592	58,613	91,242	34,815	69,169	9,682	1,122,113
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គិតជាពាន់រៀល	3,498,762	238,848	371,811	141,871	281,864	39,454	4,572,610

១១. ពន្ធលើប្រាក់ចំណូល (ត)

(ខ) បំណុលពន្ធចរន្ត

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	1,701,207	6,932,419	364,632	1,465,091
ចំណាយពន្ធចរន្ត	1,774,859	7,236,100	1,971,052	7,986,703
ពន្ធចរន្តបានបង់	(2,025,021)	(8,256,011)	(634,477)	(2,570,901)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(43,031)	-	51,526
នាចុងឆ្នាំ	1,451,045	5,869,477	1,701,207	6,932,419

(គ) ចំណាយពន្ធលើប្រាក់ចំណូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធចរន្ត	1,774,859	7,236,100	1,971,052	7,986,703
ពន្ធពន្យារ	(1,509,509)	(6,154,268)	(465,372)	(1,885,688)
ពន្ធលើប្រាក់ចំណូល	265,350	1,081,832	1,505,680	6,101,015

អនុលោមទៅតាមច្បាប់ពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា ១% នៃប្រាក់ចំណូលសរុប ដោយកំណត់យកចំនួនពន្ធ ត្រូវបង់ណា ដែលធំជាង។

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលដែលគណនាតាមអត្រាពន្ធផ្លូវការ ២០% រៀបទៅនឹងពន្ធលើប្រាក់ចំណូល ដែលបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនដកពន្ធ	819,961	3,342,980	6,738,443	27,304,170
ពន្ធលើប្រាក់ចំណូលផ្អែកតាមអត្រាពន្ធ ២០%	163,992	668,595	1,347,689	5,460,834
ផលប៉ះពាល់លើចំណាយមិនអាចកាត់កងបាន	100,068	407,977	79,630	322,662
ផលប៉ះពាល់ពន្ធពន្យារមិនទាន់ទទួលស្គាល់	1,290	5,260	78,361	317,519
ចំណាយពន្ធលើប្រាក់ចំណូល	265,350	1,081,832	1,505,680	6,101,015

ការគណនាពន្ធលើប្រាក់ចំណូល ត្រូវបានត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធ។

១២. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីត្រូវទូទាត់ឱ្យអ្នកចែកចាយ និងអ្នកផ្គត់ផ្គង់	2,030,821	8,214,671	2,317,404	9,443,421
ចំណាយបង្ការកាតព្វកិច្ចបុគ្គលិក	783,540	3,169,419	835,566	3,404,931
ចំណាយបង្ការ	416,897	1,686,348	408,460	1,664,475
បំណុលពន្ធផ្សេងៗ	108,909	440,537	104,844	427,239
ផ្សេងៗ	545,614	2,207,009	247,905	1,010,213
	<u>3,885,781</u>	<u>15,717,984</u>	<u>3,914,179</u>	<u>15,950,279</u>

១៣. សំវិធានធនសម្រាប់ខ្ទង់ក្រៅតុល្យការ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វិធានធនសម្រាប់ខ្ទង់ក្រៅតារាង តុល្យការ	258,187	1,044,366	-	-

១៤. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វាស់វែងតាមតម្លៃដករំលស់				
មានវត្ថុធានា *	6,106,633	24,701,330	4,515,337	18,399,998
គ្មានវត្ថុធានា **	107,346,579	434,216,913	108,148,682	440,705,879
នាថ្ងៃទី៣១ ខែធ្នូ	<u>113,453,212</u>	<u>458,918,243</u>	<u>112,664,019</u>	<u>459,105,877</u>

(*) នេះបង្ហាញពីរូបិយប័ណ្ណត្រូវបានទិញពីធនាគារជាតិនៃកម្ពុជា វាជាយន្តការប្រឆាំង LPCO ជាមួយ NCDs។

(**) នេះបង្ហាញពីកម្ចីទៅធនាគារ ដែលទទួលបានពីធនាគារជាច្រើន ដែលមានរយៈពេលចាប់ពីបីខែ ដល់បីឆ្នាំ (២០១៩៖ មួយឆ្នាំដល់ បីឆ្នាំ) ។

១៥. អនុបណ្ណាល

	ថ្ងៃទី៣១ ខែធ្នូ ២០២០		ថ្ងៃទី៣១ ខែធ្នូ ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
AEON Thana Sinsap (Thailand) Public Company Limited	4,000,812	16,183,285	4,000,812	16,303,309
AEON Financial Service Co., Ltd	4,124,270	16,682,672	-	-
	8,125,082	32,865,957	4,000,812	16,303,309

អនុបណ្ណាលដំបូងមានចំនួនទឹកប្រាក់សរុបចំនួន ៤.០០០.០០០ ដុល្លារអាមេរិកពី AEON Thana Sinsap (ក្រុមហ៊ុនថៃសាធារណៈ) ត្រូវបានយល់ព្រមដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៩។ ការប្រាក់អាចសងបានរៀងរាល់ពាក់កណ្តាលឆ្នាំម្តង ហើយប្រាក់ដើមនឹងសងវិញបានក្នុងរយៈពេលប្រាំឆ្នាំជាប់គ្នា។ អនុបណ្ណាល មិនមានទ្រព្យបញ្ចាំ និងត្រូវសងនៅឆ្នាំ២០២៦។

អនុបណ្ណាល លើកទី២ មានទឹកប្រាក់សរុបចំនួន ៤.០០០.០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុន AEON Financial Service Co., Ltd.។ ការប្រាក់អាចសងវិញរៀងរាល់ពាក់កណ្តាលឆ្នាំម្តង ហើយប្រាក់ដើមនឹងសងវិញបានក្នុងរយៈពេលប្រាំឆ្នាំជាប់គ្នា។ អនុបណ្ណាលមិនមានទ្រព្យបញ្ចាំ និងត្រូវសងនៅឆ្នាំ២០២៧។ នេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៥ ខែមីនាឆ្នាំ២០២០។

អនុបណ្ណាលត្រូវបានចាត់ទុកជាផ្នែកមួយនៃបំណុល ហើយត្រូវបានរាប់បញ្ចូលក្នុងការគណនាប្រាក់សុទ្ធរបស់ធនាគារក្រោមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងវាស់វែងដំបូងតាមតម្លៃសមរម្យដកចំណាយប្រតិបត្តិការផ្ទាល់បន្ថែម និងវាស់ជាបន្តបន្ទាប់ដោយចំណាយរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

១៦. បំណុលភកិសន្យា

វិភាគតាមកាលកំណត់:	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
1 ឆ្នាំ	1,018,871	4,121,333	902,601	3,678,099
2 ឆ្នាំ	881,822	3,566,970	724,218	2,951,188
3 ឆ្នាំ	538,869	2,179,725	692,465	2,821,795
4 ឆ្នាំ	99,311	401,713	504,403	2,055,442
5 ឆ្នាំ	30,800	124,586	45,732	186,359
	2,569,673	10,394,327	2,869,419	11,692,883
ដក៖ ការប្រាក់មិនទាន់ទទួលស្គាល់	(222,871)	(901,513)	(314,302)	(1,280,781)
	2,346,802	9,492,814	2,555,117	10,412,102

១៧. ការផ្ទៀងផ្ទាត់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ

			ការប្រែប្រួលមិនមែនសាច់ប្រាក់		
	ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	លំហូរសាច់ប្រាក់ ហិរញ្ញវត្ថុ (i)	បំណុលភតិសន្យា (ii)	ការប្រែប្រួល ផ្សេងៗ (iii)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់កម្ចី	112,776,772	789,193	-	(112,753)	113,453,212
អនុបំណុល	4,000,812	4,124,270	-	-	8,125,082
បំណុលភតិសន្យា	2,555,117	(838,308)	629,993	-	2,346,802
សរុបបំណុលពីសកម្មភាពហិរញ្ញវត្ថុ	119,332,701	4,075,155	629,993	(112,753)	123,925,096

	ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	លំហូរសាច់ប្រាក់ ហិរញ្ញវត្ថុ (i)	ការប្រែប្រួលមិនមែនសាច់ប្រាក់		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	បំណុលភតិសន្យា (ii)	ការប្រែប្រួល ផ្សេងៗ (iii)	ដុល្លារអាមេរិក
ប្រាក់កម្ចី	54,112,753	58,504,295	-	46,971	112,664,019
អនុបំណុល	-	4,000,000	-	812	4,000,812
បំណុលភតិសន្យា	975,957	(930,440)	2,509,600	-	2,555,117
សរុបបំណុលពីសកម្មភាពហិរញ្ញវត្ថុ	55,088,710	61,573,855	2,509,600	47,783	119,219,948

- (i) លំហូរសាច់ប្រាក់ពីប្រាក់កម្ចី អនុបំណុល និងបំណុលភតិសន្យា ត្រូវបានបង្កើតឡើងចំនួនទឹកប្រាក់សុទ្ធនៃការខ្ចី និងការទូទាត់នៃប្រាក់កម្ចី និងអនុបំណុល និងការទូទាត់បំណុលភតិសន្យា នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់។
- (ii) ការប្រែប្រួលមិនមែនសាច់ប្រាក់ ទាក់ទងនឹងការបន្ថែមសិទ្ធក្នុងការទទួលស្គាល់ទ្រព្យសកម្មក្នុងការិយបរិច្ឆេទ។
- (iii) ការប្រែប្រួលមិនមែនសាច់ប្រាក់ ទាក់ទងនឹងភាពខុសគ្នារវាង អត្រាការប្រាក់បង្គរ និងការទូទាត់។

១៨. កាតព្វកិច្ចផលប្រយោជន៍របស់និយោជិត

ការប្រែប្រួលនៃសំវិធានធនកាតព្វកិច្ចផលប្រយោជន៍របស់និយោជិត មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទូទាត់បច្ចុប្បន្ន				
នាដើមឆ្នាំ	-	-	-	-
ការទទួលស្គាល់ក្នុងចំណេញឬខាត	327,407	1,334,838	226,237	916,712
ការទូទាត់ក្នុងឆ្នាំ	(327,407)	(1,334,838)	(226,237)	(916,712)
នាចុងឆ្នាំ	-	-	-	-
ការទូទាត់ត្រលប់មកវិញ				
នាដើមឆ្នាំ	174,074	709,352	177,778	714,312
ការកាត់ត្រលប់វិញក្នុងចំណេញឬខាត	(18,282)	(74,536)	(3,704)	(15,009)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(4,637)	-	10,049
នាចុងឆ្នាំ	155,792	630,179	174,074	709,352

១៩. ដើមទុន

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនដែលបានចុះបញ្ជី និងបានបង់				
1 ដុល្លារអាមេរិកក្នុងមួយហ៊ុន	20,000,000	80,900,000	20,000,000	81,500,000

ព័ត៌មានលម្អិតអំពីដើមទុនមានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	% នៃភាពជាម្ចាស់ កម្មសិទ្ធិ	ចំនួនភាគហ៊ុន ១ ដុល្លារអាមេរិក ក្នុងមួយហ៊ុន	% នៃភាពជាម្ចាស់ កម្មសិទ្ធិ	ចំនួនភាគហ៊ុន ១ ដុល្លារអាមេរិកក្នុង មួយហ៊ុន
AEON Thana Sinsap (Thailand) Public Company Limited	50%	10,000,000	50%	10,000,000
AFS Corporation Co., Ltd.	50%	10,000,000	50%	10,000,000
	100%	20,000,000	100%	20,000,000

២០. ចំណូលការប្រាក់សុទ្ធ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	32,732,190	133,449,139	26,457,173	107,204,465
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	49,316	201,061	24,553	99,489
	32,781,506	133,650,200	26,481,726	107,303,954
ចំណាយការប្រាក់				
ប្រាក់កម្ចី	3,161,698	12,890,243	2,582,272	10,463,366
អនុបំណុល	663,000	2,703,051	944	3,825
បំណុលភតិសន្យា	155,039	632,094	155,354	629,495
	3,979,737	16,225,388	2,738,570	11,096,686
ចំណូលពីការប្រាក់សុទ្ធ	28,801,769	117,424,812	23,743,156	96,207,268

២១. ចំណូលកម្រៃជើងសារ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់សម្រាប់ចំណាយមុន	1,101,076	4,489,087	1,045,880	4,237,906
កម្រៃពីការផ្សព្វផ្សាយ	608,678	2,481,580	682,456	2,765,312
កម្រៃផ្សេងៗ	596,681	2,432,668	572,318	2,319,032
	2,306,435	9,403,335	2,300,654	9,322,250

២២. ចំណូលផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រមូលបានវិញនូវឥណទានដែលបាន លុបចោលពីមុន	200,218	816,289	219,897	891,023
ចំណេញ ឬខាតពីអត្រាប្តូរប្រាក់	15,824	64,514	(60,027)	(243,230)
	216,042	880,803	159,870	647,793

២៣. ចំណាយបុគ្គលិក

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែ និងប្រាក់ឈ្នួល	7,329,397	29,881,952	6,029,496	24,431,518
ចំណាយលើការទូទាត់ប្រាក់បំណាច់អតីត ភាពការងារ	309,125	1,260,303	222,533	901,704
ចំណាយលើការជួលផ្ទះសម្រាប់ បុគ្គលិកនិងចំណាយទាក់ទងផ្សេងៗ	78,134	318,552	77,960	315,894
ចំណាយថ្នាំពេទ្យ	12,045	49,107	10,103	40,937
ចំណាយលើការបណ្តុះបណ្តាល	7,369	30,043	86,948	352,313
ចំណាយផ្សេងៗ	185,550	756,488	185,448	751,435
	7,921,620	32,296,445	6,612,488	26,793,801

២៤. ចំណាយរំលស់

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់លេខ ៨)	995,120	4,057,104	964,416	3,907,814
សិទ្ធិក្នុងការប្រើទ្រព្យសកម្ម (កំណត់សម្គាល់លេខ 10)	911,791	3,717,372	805,584	3,264,226
ទ្រព្យសកម្មអរូបី (កំណត់សម្គាល់លេខ 9)	441,062	1,798,210	439,460	1,780,692
	2,347,973	9,572,686	2,209,460	8,952,732

២៥. ចំណាយប្រតិបត្តិការផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការជួសជុល និងថែទាំ	1,445,097	5,891,660	1,615,225	6,544,892
ចំណាយលើផ្នែកទីផ្សារ និងការផ្សាយពាណិជ្ជកម្ម	1,011,848	4,125,304	1,063,732	4,310,242
ចំណាយលើការជួលយានយន្ត	523,392	2,133,869	378,880	1,535,222
ចំណាយលើសម្ភារៈការិយាល័យ	496,232	2,023,138	450,031	1,823,526
ចំណាយលើផ្នែកទំនាក់ទំនង	408,439	1,665,206	442,117	1,791,458
ចំណាយលើកាតព្វកិច្ច និងប្រតិបត្តិការទូទៅ ATM	376,221	1,533,853	400,520	1,622,907
ចំណាយពន្ធ និងអាជ្ញាប័ណ្ណ	360,570	1,470,044	311,868	1,263,689
ចំណាយលើសេវាវិជ្ជាជីវៈ	312,065	1,272,289	291,590	1,181,523
ចំណាយលើថ្លៃទឹកភ្លើង	232,012	945,913	205,638	833,245
ចំណាយលើការធ្វើដំណើរ	221,060	901,262	330,892	1,340,774
ចំណាយលើការគ្រប់គ្រង	160,503	654,371	134,964	546,874
ចំណាយលើធានារ៉ាប់រង	150,766	614,673	135,604	549,467
ចំណាយក្រុមប្រឹក្សាភិបាល	21,000	85,617	-	-
ការខាតលើការលុបចោលទ្រព្យ និងបរិក្ខារ	6,741	27,484	18,402	74,565
ចំណាយផ្សេងៗ	343,677	1,401,170	241,504	978,575
	6,069,623	24,745,853	6,020,967	24,396,959

២៦. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	964,643	3,901,981	999,105	4,071,353
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	2,374,733	9,605,795	6,814,573	27,769,385
សមតុល្យនៅធនាគារផ្សេងៗ	2,143,670	8,671,145	3,156,251	12,861,723
	<u>5,483,046</u>	<u>22,178,921</u>	<u>10,969,929</u>	<u>44,702,461</u>

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមបញ្ចូលនូវសាច់ប្រាក់សុទ្ធ និងប្រាក់បញ្ញើរយៈពេលខ្លីដែលមានកាលកំណត់ដើមបីខែ ឬតិចជាងនេះ សមតុល្យសុទ្ធនៃឥណទានវិបារូបន៍។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ គឺប្រហាក់ប្រហែលនឹងតម្លៃសមស្រប។

២៧. កាតព្វកិច្ចកិច្ចសន្យា

កិច្ចសន្យាឥណទាន និងកិច្ចសន្យាផ្សេងៗ

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារផ្តល់ជូនហ្វាន់ស៊ីលីធីឥណទានដល់អតិថិជន ដែលផ្តល់នូវកម្រិតកាតព្វកិច្ចសន្យាឥណទាន ដែលមិនទាន់បានប្រើប្រាស់។ គ្មានការខាតបង់ជាសារវន្តណាមួយ ត្រូវបានគេរំពឹងទុកពីប្រតិបត្តិការ។


	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រិតឥណទានដែលមិនទាន់បានប្រើប្រាស់	<u>19,691,611</u>	<u>79,652,565</u>	<u>15,852,667</u>	<u>64,599,618</u>

អំពីអ៊ីអនគ្រុប

គោលការណ៍ជាមូលដ្ឋានរបស់អ៊ីអន



រក្សានូវសន្តិភាព គោរពនូវមនុស្សធម៌ និងចូលរួមចែករំលែកទៅក្នុងសហគមន៍ និងតែងតែដើរទន្ទឹមនឹងទស្សនវិស័យរបស់អតិថិជន



ពាក្យថា អ៊ីអន (AEON) មានប្រភពចេញពីពាក្យឡាតាំង ដែលមានន័យថា “និរន្តរភាព”។ ភាពជឿជាក់ និងការចង់បានរបស់អតិថិជន ត្រូវបានបញ្ចូលទៅក្នុងទស្សនវិស័យជាចម្បងរបស់ពួកយើង។ បេសកកម្មរបស់ក្រុមហ៊ុន គឺចូលរួមទ្រទ្រង់របៀបរស់នៅរបស់អតិថិជន និងអាចជួយអតិថិជនម្នាក់ៗ បង្កើនឱកាសនាពេលអនាគតរបស់ខ្លួនឲ្យច្រើនបំផុតតាមរយៈការប្រើប្រាស់ឥណទានដ៏មានប្រសិទ្ធភាព។

គោលការណ៍មូលដ្ឋានរបស់អ៊ីអន គឺមានដូចតទៅ៖

- “សន្តិភាព”** ជាក្រុមហ៊ុនសាជីវកម្មដែលមានប្រតិបត្តិការផ្ដោតសំខាន់ទៅលើការស្វែងរកសន្តិភាពតាមរយៈវិបុលភាពរបស់អាជីវកម្ម
- “ប្រជាជន”** ជាក្រុមហ៊ុនសាជីវកម្មដែលគោរពនូវសេចក្តីថ្លៃថ្នូររបស់មនុស្ស និងឲ្យតម្លៃទៅលើទំនាក់ទំនងរវាងបុគ្គល
- “សហគមន៍”** ជាក្រុមហ៊ុនសាជីវកម្មដែលមានឫសគល់នៅក្នុងសហគមន៍ ហើយផ្ដោតសំខាន់ក្នុងការចូលរួមចំណែក និងផ្តល់ជូនសហគមន៍ជាបន្តបន្ទាប់



ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
AEON SPECIALIZED BANK (CAMBODIA) PLC.

ANNUAL REPORT 2020

